



## ការរាយការណ៍អំពីបទឧក្រិដ្ឋស្តាប់ខ្លើម

នាយកដ្ឋានប៉ូលីសសាន់តាអាណាមានការប្តេជ្ញាចិត្តក្នុងការជួយជនរងគ្រោះនៃឧក្រិដ្ឋកម្ម ប្រសិនបើលោកអ្នកជជនរងគ្រោះនៃបទឧក្រិដ្ឋស្តាប់ខ្លើម សូមរាយការណ៍អំពីវាអោយបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ខាងក្រោមនេះគឺជាជំហានផ្សេងៗដែលត្រូវបានណែនាំ៖

- ទូរស័ព្ទទៅ 9-1-1 ដើម្បីរាយការណ៍ និងស្វែងរកជំនួយផ្នែកព្យាបាលប្រសិនបើចាំបាច់។
- សរសេរយ៉ាងលម្អិតអំពីអ្វីដែលលោកអ្នកចង់ចាំពីឧប្បត្តិហេតុ និងព័ត៌មានលំអិតរបស់ជនសង្ស័យប្រសិនបើមាន (ឧទាហរណ៍៖ ភេទ អាយុ ជាតិសាសន៍ កម្ពស់/ទម្ងន់ សម្លៀកបំពាក់ ស្លាកស្នាម/ស្នាមសាក់) ។
- ប្រសិនបើអាច, ថតរូបភាពនៃការខូចខាត ឬរបួសស្នាមដែលកើតឡើងពីឧប្បត្តិហេតុនោះ។
- ប្តឹងដោយរបាយការណ៍ និងផ្តល់ជូនមន្ត្រីឆ្លើយតបនូវរាល់ព័ត៌មានលម្អិតទាក់ទងនឹងឧប្បត្តិហេតុនិងរូបភាពផ្សេងៗ (ប្រសិនបើមាន)។ អ្វីដែលពាក់ព័ន្ធនៅនឹងបទឧក្រិដ្ឋអាចជួយដល់ការស៊ើបអង្កេត។

ប្រសិនបើលោកអ្នកត្រូវការជំនួយបន្ថែម នាយកដ្ឋានប៉ូលីសសាន់តាអាណានឹងផ្តល់ជូនព័ត៌មានអំពីធនធានដែលមានសម្រាប់អ្នក។ សូមកុំស្ងៀមស្ងាត់ទាក់ទងមកកាន់ នាយកដ្ឋានប៉ូលីសជាមួយនឹងសំណួរឬកង្វល់ផ្សេងៗ។

នាយកដ្ឋានប៉ូលីសសាន់តាអាណាមានគោលបំណងអប់រំ និងសហការជាមួយប្រជាជនក្នុងមូលដ្ឋានអំពីយុទ្ធសាស្ត្របង្ការឧក្រិដ្ឋកម្មដើម្បីកាត់បន្ថយលទ្ធភាពដែលពួកគេក្លាយជាជនរងគ្រោះនៃឧក្រិដ្ឋកម្ម។

សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅនាយកដ្ឋានប៉ូលីសសាន់តាអាណា៖

.....នាយកដ្ឋានប៉ូលីសសាន់តាអាណា.....  
**60 CIVIC CENTER PLAZA  
SANTA ANA CA 92701  
ទូរស័ព្ទ: 714-834-4211**

# នាយកដ្ឋានប៉ូលីសសាន់តាអាណា

## បទឧក្រិដ្ឋស្តាប់ខ្លើម ព័ត៌មាន និងធនធានផ្សេងៗ



**DAVID VALENTIN**  
នាយប៉ូលីស



# ស្វែងយល់អំពីបទឧក្រិដ្ឋស្តាប់ខ្លើម

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកំណត់បទឧក្រិដ្ឋស្តាប់ខ្លើមថា " អំពើហិង្សា នៃ ការមិនអត់ឱន និងការប្រកាន់ពូជសាសន៍ដែលមានបំណងធ្វើឱ្យនរណា ម្នាក់ឈឺចាប់ និងភិតភ័យដោយសារតែពូជសាសន៍ ជនជាតិ ដើមកំណើត សាសនា និន្នាការភេទ ឬពិការភាព"។ ក្រុមព្រហ្មទណ្ឌរដ្ឋកាលីហ្វ័រញ៉ា (PC 422.55(a)) កំណត់បន្ថែមទៀត បទឧក្រិដ្ឋស្តាប់ខ្លើមថា " ការប្រព្រឹត្ត បទ ឧក្រិដ្ឋ ដែលត្រូវបានធ្វើទាំងមូល ឬមួយផ្នែកដោយសារតែលក្ខណៈជាក់ស្តែង ឬយល់ឃើញរបស់ជនរងគ្រោះមួយឬច្រើន..." ។

នៅទូទាំងប្រទេស មានច្បាប់ប្រឆាំងនឹងបទឧក្រិដ្ឋស្តាប់ខ្លើម។ យោងតាមក្រុមប្រឹក្សាជាតិប្រឆាំងឧក្រិដ្ឋកម្ម នេះមានន័យថាបើការរំលោភលើអាយុមានពាក់ព័ន្ធ បទល្មើសដូចជាការបំផ្លិចបំផ្លាញការរំលោភបំពាន ឬឃាតកម្មក៏ជាបទឧក្រិដ្ឋស្តាប់ខ្លើមដែរ ហើយការដាក់ពិន័យគឺធ្ងន់ធ្ងរជាង បើមិនដូច្នោះទេ។

ការអនុវត្តច្បាប់បទឧក្រិដ្ឋស្តាប់ខ្លើមមានគោលបំណងរារាំងអំពើហិង្សាដែលបង្កឡើងដោយភាពរំលោភ។ ជម្រើសបន្ថែមសម្រាប់បង្ក្រាប និងទប់ស្កាត់បទឧក្រិដ្ឋស្តាប់ខ្លើម ពាក់ព័ន្ធនឹងការចូលរួមនៃសមាជិកសហគមន៍ មកជួបជុំគ្នាដើម្បីរៀនពីបទឧក្រិដ្ឋស្តាប់ខ្លើមនិងវិធីសាស្ត្រផ្សេងៗក្នុងការការពារនៅក្នុងសហគមន៍របស់ពួកគេ។ ផលប៉ះពាល់នៃឧក្រិដ្ឋកម្មស្តាប់ខ្លើមគឺមានទាំងផ្នែក ហើយមានផលប៉ះពាល់ទូលំទូលាយដល់ជនរងគ្រោះដែលធ្វើឱ្យបញ្ហានេះមានសារៈសំខាន់ សម្រាប់ឱ្យសហគមន៍បានដឹង។

FBI តាមដាន និងចេញផ្សាយស្តីពីនៃឧក្រិដ្ឋកម្មស្តាប់ខ្លើមដែលបានប្រព្រឹត្តនៅទូទាំងប្រទេស។ កូលេខបានបង្ហាញជាប្រតិសាស្ត្រថា ក្នុងនាមជាប្រជាជាតិមួយយើងនៅតែមានបញ្ហាឧក្រិដ្ឋកម្មស្តាប់ខ្លើមដែលមានឥទ្ធិពលបំផ្លិចបំផ្លាញយ៉ាងខ្លាំងខ្លាំងដល់សហគមន៍។ សម្រាប់ព័ត៌មានបន្ថែម និងសម្រាប់ទិន្នន័យបច្ចុប្បន្ន សូមចូលមើលគេហទំព័ររបស់ FBI: [www.fbi.gov](http://www.fbi.gov)

# បទឧក្រិដ្ឋស្តាប់ខ្លើម: ការបង្ការ

## មនុស្សពេញវ័យអាចធ្វើដូចខាងក្រោម:

- ធ្វើជាគំរូល្អដោយបង្ហាញការគោរពចំពោះអ្នកដទៃ តាមរយៈសកម្មភាព ឥរិយាបថ និងពាក្យសម្តីផ្សេងៗ។
- រៀបចំវេទិកាផ្សេងៗដើម្បីពិនិត្យមើលប្រភព នៃជំនឿបែបវិសេសវិសេសពូជសាសន៍ និងអំពើហិង្សាបែបស្តាប់ខ្លើម នៅក្នុងសហគមន៍ និងការបំផុសគំនិតអំពីការធ្វើសកម្មភាពនានាដើម្បីបង្ការវា។
- ស្នើសុំស្ថិតិអំពីបទឧក្រិដ្ឋស្តាប់ខ្លើមពីក្រុមអនុវត្តច្បាប់ដើម្បីស្វែងយល់ពីវា។
- បង្កើតការយល់ដឹងជាសាធារណៈពីឧប្បត្តិហេតុដែលជំរុញដោយភាពរំលោភ គឺជាឧក្រិដ្ឋកម្មហើយត្រូវបានរាយការណ៍ទៅក្រុមអនុវត្តច្បាប់។
- គាំទ្រដល់ការបណ្តុះបណ្តាលក្នុងការកំណត់អត្តសញ្ញាណនិងឆ្លើយតបចំពោះឧក្រិដ្ឋកម្មដែលជំរុញដោយភាពរំលោភសំរាប់នាយកដ្ឋានប៉ូលីស និងប៉ូលីស។
- បន្ទាប់ពីទទួលបានការដាក់ភាពពិបាកដល់អនុវត្តច្បាប់ស្តើបអង្កេតសម្ភារៈរូបភាពនៃជនដែលជំរុញដោយភាពរំលោភជាបន្តបន្ទាប់ គួរផ្តល់ជំនួយបែបអបអរសាទរចម្រុះជាតិសាសន៍នៅលើកន្លែងនោះវិញ។
- ធ្វើការជាមួយសាលារៀន អាជីវកម្មផ្សេងៗ ឬក្រុមសហគមន៍ដើម្បីឧបត្ថម្ភការប្រកួតប្រជែងផ្លូវរូបភាព ឬអត្ថបទស្តីពី "តើបទឧក្រិដ្ឋដែលទាក់ទងនឹងភាពរំលោភបំពានដល់សហគមន៍របស់យើងយ៉ាងដូចម្តេច" ។
- ផ្តល់ការគាំទ្រដល់មិត្តរួមការងារ ឬអ្នកជិតខាងដែលជាជនរងគ្រោះនៃឧក្រិដ្ឋកម្មជំរុញដោយភាពរំលោភ។

## មនុស្សវ័យក្មេងអាចធ្វើដូចខាងក្រោម:

- ចាប់ផ្តើមកម្មវិធីដោះស្រាយជម្លោះនៅក្នុងសាលារៀនរបស់ពួកគេ។
- និយាយសួស្តីនិងដកដង្ហើមជាមួយនរណាម្នាក់មើលទៅអាចខុសគ្នាពីពួកគេ។
- បដិសេធការប្រកាន់គោល។
- រាយការណ៍អំពីឧប្បត្តិហេតុនៃឧក្រិដ្ឋកម្មវិសេសវិសេស ឬស្តាប់ខ្លើមទៅកាន់ឪពុកម្តាយ ក្រុមអនុវត្តច្បាប់ និងគ្រូបង្រៀន។
- ចាប់ផ្តើមកម្មវិធីអប់រំមិត្តអប់រំមិត្ត - ដើម្បីបង្រៀនការយល់ដឹងអំពីភាពរំលោភដល់កុមារតូចៗ។
- រៀបចំទិវាការគោរពបូទីវិនៃការសន្តិភាពទូទាំងសហគមន៍ដែលសមាជិកទាំងអស់នៅក្នុងសហគមន៍របស់អ្នកអាចចែករំលែកយុទ្ធសាស្ត្រការពារ។
- ចាប់ផ្តើមកម្មវិធីផ្តល់មើលឧក្រិដ្ឋកម្មសាលារៀន ឬក្រុង។
- តស៊ូមតិបង្ការអំពើហិង្សាដោយសរសេរទៅកាន់អ្នកតំណាងរដ្ឋាភិបាល មូលដ្ឋាន និងចែករំលែកយោបល់។
- ផ្តល់ការគាំទ្រដល់មិត្តរួមម្នាក់ដែលជាជនរងគ្រោះនៃឧក្រិដ្ឋកម្មដោយមានភាពរំលោភ។

# សិក្សាអំពីការពិត

នៅក្នុងស្ថានភាពបច្ចុប្បន្ន ឧក្រិដ្ឋកម្មដែលត្រូវបានជម្រុញដោយការស្តាប់ខ្លើម ឬភាពរំលោភមានចំនួនកើនឡើង។ ការបន្តប្រកាន់ពូជសាសន៍ ការវិសេសវិសេស សកម្មភាពវិសេសវិសេសពូជសាសន៍ និងកង្វះខាតការយល់ដឹងចំពោះភាពខុសគ្នាបានបន្តធ្វើឱ្យបញ្ហានេះនៅតែបន្តកើតមាន។

មរតកនៃស្តាប់ខ្លើមចំពោះក្រុមទាំងមូលដោយមិនមានមូលហេតុច្បាស់លាស់ជាជាងភាពរំលោភផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ មិនមែនជាអ្វីដែលមនុស្សមានពីកំណើតមកនោះទេ គឺទទួលបានពីការរៀនសូត្រទៅវិញទៅទៀត។ ការយល់ដឹងមានសារៈសំខាន់ណាស់ ហើយការធ្វើការជាមួយគ្នានឹងជួយគ្រួសារយុវជនទៅរកដំណោះស្រាយ។ ចូលរួមក្នុងការពិភាក្សាដោយបើកចំហចូលរួមនៅក្នុងសហគមន៍និងធ្វើយុទ្ធសាស្ត្រលើមធ្យោបាយដើម្បីដោះស្រាយបញ្ហា។ គ្រប់គ្រងបទឧក្រិដ្ឋស្តាប់ខ្លើមនៅក្នុងតំបន់របស់លោកអ្នក និងអប់រំអ្នកដែលនៅជុំវិញលោកអ្នកដើម្បីមិនបង្កអោយកើតឡើងស្តាប់ខ្លើមឡើង។

\*\*\*\*\* ព័ត៌មានផ្តល់ដោយគេហទំព័រក្រុមប្រឹក្សាជាតិប្រឆាំងឧក្រិដ្ឋកម្មនៅ [www.ncpc.org](http://www.ncpc.org)

## ទំនាក់ទំនងបន្ថែម

**នាយកដ្ឋានប៉ូលីសសាន់តាអាណា**  
**ក្រុមស៊ើបអង្កេតបទល្មើសប្រឆាំងមនុស្សជាតិ**  
**(714) 245 - 8390**

**កម្មវិធីជំនួយជនរងគ្រោះដោយ CSP**  
កម្មវិធីជំនួយជនរងគ្រោះ/សាក្សី - សោកម្មគាំទ្រដល់ជនរងគ្រោះពីបទឧក្រិដ្ឋ នៅសាន់តាអាណា  
**(714) 834 - 4350**

**ជំរកយុវជន**  
វិបត្តិជម្រក និងការប្រឹក្សាយោបល់សំរាប់យុវជន អាយុ 11- 17  
**(949) 494 - 4311**

**សមាគមជំនួយផ្នែកច្បាប់នៃខោនធីអូផែង**  
**(714) 835 - 8806**

**សិទ្ធិជនរងគ្រោះដោយឧក្រិដ្ឋកម្ម – (800) ជនរងគ្រោះ:**